



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ០០២ សហវ.

រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៥

សាកមណែនាំ

ស្តីពី

ការអនុវត្តកាតព្វកិច្ចការងារក្នុងអង្គភាពនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អនុលោមតាមបទប្បញ្ញត្តិនៃកិច្ចការងារ នៃច្បាប់ស្តីពីសារពើពន្ធ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៩៧ និងប្រកាសស្តីពីកិច្ចការងារប្រាក់បៀវត្ស លេខ ១១៧ ជា សហវ. រាជ. ប្រក ចុះថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០០៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឱ្យមានសង្គតិភាពក្នុងការអនុវត្ត កាតព្វកិច្ចនៃច្បាប់ប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភដូចគ្នាគ្រោម ដែលនិយោជិត កម្មករ កម្មករវិនិ នៃរោងចក្រនានា ទទួល បានពីការបំពេញការងារ មិនត្រូវបានដកចេញក្នុងមូលដ្ឋានពិនិត្យប្រាក់បៀវត្ស និងមិនមែនជាកម្មវត្ថុនៃកិច្ចការងារ អនុប្រយោជន៍បន្ថែមទេ។

១. សោហ៊ុយធ្វើដំណើរពីទីកន្លែងស្នាក់នៅទៅទីកន្លែងធ្វើការឬម្តងចក្រ និងពីទីកន្លែងធ្វើការឬម្តងចក្រទៅ កន្លែងស្នាក់នៅ និងការឧបត្ថម្ភផ្លូវស្នាក់នៅឬការផ្តល់កន្លែងស្នាក់នៅក្នុងបរិវេណរោងចក្រ ស្របតាមបទ- ប្បញ្ញត្តិនៃច្បាប់ការងារ។
២. ប្រាក់ថ្លៃបាយដែលផ្តល់ឱ្យនិយោជិត កម្មករ កម្មករវិនិ ទាំងអស់ដោយគ្មានបែងចែកតាមតួនាទីឬមុខងារ រួមទាំងប្រាក់ថ្លៃបាយបន្ថែមផង។
៣. មូលនិធិបេឡាសឌីសុខសង្គម ឬមូលនិធិសុខុមាលភាពសង្គមក្នុងកម្រិតដែលបានបញ្ញត្តិក្នុងច្បាប់។
៤. ប្រាក់ធានារ៉ាប់រងសុខភាព ឬបុព្វលាភធានារ៉ាប់រងអាយុជីវិតឬសុខភាពដែលផ្តល់ឱ្យដល់ និយោជិត កម្មករ កម្មករវិនិ គ្រប់គ្នាដោយគ្មានការបែងចែកតាមតួនាទី ឬមុខងារ។
៥. ប្រាក់ឧបត្ថម្ភទារក ឬចំណាយទារកក្នុងរយៈពេលដែលបានបញ្ញត្តិនៃច្បាប់ការងារ។
៦. ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ឬប្រាក់បំណាច់នៃការបញ្ចប់លែងឱ្យធ្វើការ ក្នុងកម្រិតដែលបានបញ្ញត្តិក្នុង ច្បាប់ការងារ។

អនុនាយកដ្ឋានពន្ធដារ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវសហការអនុវត្តតាមខ្លឹមសារនៃសាកមណែនាំនេះ ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ចម្លងជូន៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គនាយកដ្ឋានអនុម័តសេវាសាធារណៈ ម៉ឺន សែន នាយករដ្ឋមន្ត្រី
- ក្រសួងក្រសួង ស្ថាប័ន
- សហគមន៍រោងចក្រកាន់ដេរនៅកម្ពុជា
- ឯកសារ កាលប្បវត្តិ


ជ័យ ឆ័ត្រ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ហត្ថលេខា អូន ព័ន្ធមុនីរ័ត្ន